



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លេខ: ១៤៤...សហ/... ២០១៧

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតវដ្តឈេយ្យបុរេប្រទានសម្រាប់ឆ្នាំ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន

ធនវដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច

អតីតយុទ្ធជន និងយុវនីតិសម្បទា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ លក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៧៩ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងទ្រព្យសម្បត្តិរដ្ឋនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វ័យឃ័ត រាជធានីភ្នំពេញ និង អង្គភាពសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១០៨០ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យ របស់បេឡាជាតិអតីតយុទ្ធជន
- បានឃើញប្រកាសលេខ ២១១សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៥៩៨ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែមគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៨៩៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែមគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សម្រេច

ប្រការ១._

ត្រូវបានបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទានជំពូក៦០“កាទិញ”, ជំពូក៦១“សេវាកម្ម”, ជំពូក៦៤“បន្ទុកបុគ្គលិក” នៅ បេឡាជាតិអតីតយុទ្ធជនសម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ។

តារាងឧបសម្ព័ន្ធរដ្ឋធម្មនុញ្ញបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួងនេះ ។

ប្រការ២._

ចំនួនទឹកប្រាក់មួយដុបម៉ឺលនៃរដ្ឋធម្មនុញ្ញបុរេប្រទានត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋធម្មនុញ្ញបុរេប្រទាន។

ប្រការ៣._


បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍ ។

ប្រការ៤._

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគាតាជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយក នៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានទទួលបន្ទុករដ្ឋបាល និងប្រធាននាយកដ្ឋានទទួលបន្ទុកហិរញ្ញវត្ថុ របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងនាយកបេឡាជាតិអតីតយុទ្ធជន ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧

លោកជំទាវ



ហង្ស អូន ព័ន្ធមុនីរ័ត្ន

លោកជំទាវ



វង សុតិ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



មេឡាសាតិអតីតយុទ្ធជន

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងរបស់មន្ទីរព្រះរាជអាជ្ញាធរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០១៧

កូដ	ឈ្មោះ	ឈ្មោះ	ប្រាក់បញ្ញើក្នុង ២០១៧	ឥណទានដែល ជ្រើសរើស	ឥណទានដែល ប្រើប្រាស់	ឥណទាន ទូទាត់ធម្មតា	ឥណទាន ប្រើប្រាស់ប្រកបដោយ	ភាគរយ
			1	2	3	4=2-3	5=3/4*100	6=3/2
		សរុប	4,864,400,000	1,807,600,000	654,978,600	1,152,621,400	163,744,650	36.23%
60		កាតិច	1,521,602,000	662,802,000	198,840,600	463,961,400	49,710,150	30.00%
6001		សម្ភារៈផ្គត់ផ្គង់ថា	263,100,000	63,000,000	18,900,000	44,100,000	4,725,000	30.00%
	60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និងអនាម័យ	63,000,000	63,000,000	18,900,000	44,100,000	4,725,000	30.00%
	60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែ	200,100,000	-	-	-	-	#DIV/0!
	6002	សម្ភារៈផ្គត់ផ្គង់ថ្នាំប្រឆាំងជំងឺ	599,802,000	599,802,000	179,940,600	419,861,400	44,985,150	30.00%
	60021	សម្ភារៈការិយាល័យ និងការបោះពុម្ព	599,802,000	599,802,000	179,940,600	419,861,400	44,985,150	30.00%
	6004	សម្ភារៈកប់ពាក់ និងការតុបតែង	109,200,000	-	-	-	-	#DIV/0!
	60041	ឯកសារ	109,200,000	-	-	-	-	#DIV/0!
	6005	សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈបរិក្ខារ	549,500,000	-	-	-	-	#DIV/0!
	60051	សម្ភារៈ និងបរិក្ខារបច្ចេកទេស	209,500,000	-	-	-	-	#DIV/0!
	60052	សម្ភារៈ	70,000,000	-	-	-	-	#DIV/0!
	60054	សម្ភារៈ និងឧបករណ៍ពិភពលោក	270,000,000	-	-	-	-	#DIV/0!
61		សេវាកម្ម	1,122,498,000	979,198,000	406,458,000	572,740,000	101,614,500	41.51%
	6102	ការផ្តល់សេវាប្រចាំថ្ងៃ	8,000,000	-	-	-	-	#DIV/0!
	6103	ថ្លៃលក់ និងបង់ប្រាក់ (អតិថិជន)	63,000,000	-	-	-	-	#DIV/0!
	6104	សេវាប្រចាំថ្ងៃបណ្តុះបណ្តាលបុគ្គលិក និងការប្រើប្រាស់	50,300,000	50,300,000	50,300,000	-	12,575,000	100.00%
	6105	ការថែទាំ និងជួសជុល	131,840,000	131,840,000	39,552,000	92,288,000	9,888,000	30.00%

២០១៧ ០១ ០១ ២០១៧

២០១៧ ០១ ០១ ២០១៧

	61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	32,000,000	32,000,000	9,600,000	22,400,000	2,400,000	30.00%
	61057	ការថែទាំ និងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	99,840,000	99,840,000	29,952,000	69,888,000	7,488,000	30.00%
	6107	សេវាហិរញ្ញវត្ថុសាធារណៈ សេវាហិរញ្ញវត្ថុសាធារណៈ និងសេវាហិរញ្ញវត្ថុ	30,200,000	-	-	-	-	#DIV/0!
	61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	30,200,000	-	-	-	-	#DIV/0!
	6110	ទំនាក់ទំនងសាធារណៈ និងសុវត្ថិភាព	158,498,000	156,498,000	122,758,000	33,740,000	30,689,500	78.41%
	61101	សេវាហិរញ្ញវត្ថុសាធារណៈ និងសុវត្ថិភាព	15,000,000	15,000,000	15,000,000	-	3,750,000	100.00%
	61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	75,298,000	75,298,000	75,298,000	-	18,824,500	100.00%
	61104	ចំណាយប្រែប្រួលបំណុល	18,000,000	18,000,000	18,000,000	-	4,500,000	100.00%
	61105	ចំណាយសម្រាប់ប្រតិបត្តិការ	2,000,000	-	-	-	-	#DIV/0!
	61107	ការងារសាងសង់ និងអភិវឌ្ឍន៍សាធារណៈ	48,200,000	48,200,000	14,460,000	33,740,000	3,615,000	30.00%
	6111	ចំណាយសម្រាប់ការងារសាងសង់ និងអភិវឌ្ឍន៍	2,400,000	2,400,000	2,400,000	-	600,000	100.00%
	61111	ចំណាយសម្រាប់ការងារសាងសង់ និងអភិវឌ្ឍន៍	1,200,000	1,200,000	1,200,000	-	300,000	100.00%
	61112	ចំណាយសម្រាប់ការងារសាងសង់ និងអភិវឌ្ឍន៍	1,200,000	1,200,000	1,200,000	-	300,000	100.00%
	6112	ចំណាយទូទាត់សេវាហិរញ្ញវត្ថុសាធារណៈ	540,960,000	540,960,000	162,288,000	378,672,000	40,572,000	30.00%
	61121	សេវាហិរញ្ញវត្ថុសាធារណៈ	117,600,000	117,600,000	35,280,000	82,320,000	8,820,000	30.00%
	61122	សេវាហិរញ្ញវត្ថុសាធារណៈ	58,800,000	58,800,000	17,640,000	41,160,000	4,410,000	30.00%
	61123	សេវាហិរញ្ញវត្ថុសាធារណៈ	364,560,000	364,560,000	109,368,000	255,192,000	27,342,000	30.00%
	6113	ចំណាយទូទាត់សេវាហិរញ្ញវត្ថុសាធារណៈ	97,200,000	97,200,000	29,160,000	68,040,000	7,290,000	30.00%
	61131	សេវាហិរញ្ញវត្ថុសាធារណៈ	25,200,000	25,200,000	7,560,000	17,640,000	1,890,000	30.00%
	61132	សេវាហិរញ្ញវត្ថុសាធារណៈ	8,640,000	8,640,000	2,592,000	6,048,000	648,000	30.00%
	61133	សេវាហិរញ្ញវត្ថុសាធារណៈ	63,360,000	63,360,000	19,008,000	44,352,000	4,752,000	30.00%
	6114	សេវាហិរញ្ញវត្ថុសាធារណៈ និងទូរគមនាគមន៍	40,100,000	-	-	-	-	#DIV/0!
	61141	សេវាហិរញ្ញវត្ថុសាធារណៈ	7,500,000	-	-	-	-	#DIV/0!
	61142	សេវាហិរញ្ញវត្ថុសាធារណៈ	32,600,000	-	-	-	-	#DIV/0!
64		បន្ទុកបុគ្គលិក	2,220,360,000	165,600,000	49,680,000	115,920,000	12,420,000	30.00%
6401		ប្រាក់ប្រគល់សម្រាប់ការប្រជុំស្តីពីការអភិវឌ្ឍន៍	165,600,000	165,600,000	49,680,000	115,920,000	12,420,000	30.00%
64016		ប្រាក់ប្រគល់សម្រាប់ការប្រជុំស្តីពីការអភិវឌ្ឍន៍	165,600,000	165,600,000	49,680,000	115,920,000	12,420,000	30.00%
6402		លាភការ និងប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌស្តីពីស្តីប្រជុំ	24,300,000	-	-	-	-	#DIV/0!

64023	ប្រាក់បំណាច់ម៉ោងបន្ថែម	24,300,000	-	-	-	-	-	#DIV/0!
6403	ឆ្នាំង និងប្រាក់បំណាច់ផ្សេងៗ	1,713,600,000	-	-	-	-	-	#DIV/0!
64038	ប្រាក់បំណាច់ផ្សេងៗ (កម្រៃបុគ្គលិកក្រោមបង្គាប់)	1,713,600,000	-	-	-	-	-	#DIV/0!
6404	លាភការ និងប្រាក់បំណាច់បុគ្គលិកមិនមែនក្រោមបង្គាប់	298,800,000	-	-	-	-	-	#DIV/0!
64041	កម្រៃ បុគ្គលិកជាប់កិច្ចសន្យា	298,800,000	-	-	-	-	-	#DIV/0!
6405	ប្រាក់កាត់បន្ថយសង្គមប្រចាំបុគ្គលិក	18,000,000	-	-	-	-	-	#DIV/0!
64058	ប្រាក់កាត់បន្ថយសង្គមផ្សេងៗទៀតសម្រាប់បុគ្គលិក	18,000,000	-	-	-	-	-	#DIV/0!

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០...ខែ...ឆ្នាំ២០១៧

ឧ. អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០...ខែ...ឆ្នាំ២០១៧

ឧ. អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០...ខែ...ឆ្នាំ២០១៧



បានពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០...ខែ...ឆ្នាំ២០១៧

បានពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០...ខែ...ឆ្នាំ២០១៧



អគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២០...ខែ...ឆ្នាំ២០១៧



អគ្គនាយកដ្ឋានគណនេយ្យ